

ឈ្មោះ: Name
លេខគណនី: Account number
លេខទូរស័ព្ទ: Mobile No.
ឈ្មោះលើប័ណ្ណ: Card name

រូបិយប័ណ្ណ: Currency
ប្រាក់រៀល/KHR
ប្រាក់ដុល្លារ/USD
ប្រាក់បាត/THB
ប្រភេទអតិថិជន: Customer Type
Client
ACLEDA Staff
VIP
Platinum/World
Government/Retirement

ស្នើសុំប័ណ្ណ/Request card

ស្នើសុំប័ណ្ណថ្មី/Request New Card
លេខប័ណ្ណ/Card number:

ប័ណ្ណឥណទាន/Debit Card
ប័ណ្ណអេធីអិម/ATM Card
ប័ណ្ណមាស/Gold Card
ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន/Consumer Credit Card
ប័ណ្ណឥណទានវីសា/VISA Debit Card
ប័ណ្ណឥណទានម៉ាស្ទ័រកាត/Mastercard Debit Card
ប័ណ្ណឥណទានចេស៊ីប៊ី/JCB Debit Card
ប័ណ្ណឥណទានយូភីអាយ/UPI Debit Card
ប័ណ្ណឥណទាន/Credit Card
ប័ណ្ណឥណទានវីសា/VISA Credit Card
ប័ណ្ណឥណទានម៉ាស្ទ័រកាត/Mastercard Credit Card
ប័ណ្ណផ្សេង/Other card:

ស្នើសុំប័ណ្ណជំនួស/Request Replacement Card
ប័ណ្ណខូច/Damaged Card
ប័ណ្ណបាត់/Lost Card
ប័ណ្ណផុតកាលបរិច្ឆេទប្រើប្រាស់/Expired Card
បន្តសុពលភាពប័ណ្ណដោយស្វ័យប្រវត្តិ
Automated renew card
ទទួលប័ណ្ណថ្មីនៅសាខា:
Pick up new card at
Other:

ស្នើសុំផ្សេងៗ/Other Request
លេខសម្ងាត់ថ្មី/New PIN
លុបលេខសម្ងាត់ខុស/Reset PIN
បង្ខាំងប័ណ្ណ/Block Card
ដោះបង្ខាំងប័ណ្ណ/Unblock Card
មោឃភាពប័ណ្ណ:
Cancel Card
Reason

ស្នើសុំកែប្រែព័ត៌មាន/Request change information

កែប្រែលេខទូរស័ព្ទ/Change phone number
លេខប័ណ្ណ: Card number
លេខសម្គាល់អតិថិជន: Customer ID
Changed by: Verified by:
1
2
3

Token ថ្មី/New Token: SMS Token, Soft Token, Hard Token
បញ្ហា Token: Mark as active, Suspend, Re-assign token, Re-send registration code
ឈ្មោះថ្មី: New name
កែប្រែផ្សេងៗ: Other Change

សម្រាប់ធនាគារ/Bank use only
Branch:
For Operations Officer: Checked by:
For Marketing Officer: Done by:
Verified by:

ខ្ញុំបានអាន និងយល់ព្រមគ្រប់ចំណុចនៃលក្ខខណ្ឌប័ណ្ណអេស៊ីលីដា
I understood and agreed with Term & Condition of ACLEDA Card
ហត្ថលេខា ឬស្នាមមេដៃអ្នកស្នើសុំ/Applicant's signature/thumbprint
កាលបរិច្ឆេទ: Date